

កម្មវិធី Your Rights, Your Life

ការណែនាំស្តីពីធនធានសម្រាប់យុវជននៅក្នុងការថែទាំខ្លួនឯង។



Washington State Department of
CHILDREN, YOUTH & FAMILIES

មាតិកា

សេចក្តីផ្តើម	1
សុវត្ថិភាព និងសុខុមាលភាព.....	2
នីតិវិធីតុលាការ.....	4
សន្ទានុក្រុមពាក្យច្បាប់	5
ការដាក់ និងការសួរសុខទុក្ខ	6
ការអប់រំ.....	8
ការថែទាំសុខភាព	10
ភារកិច្ចទទួលខុសត្រូវរបស់អ្នកកាន់សំណុំរឿង	12
ធនធានបន្ថែម	14

ការបដិសេធ៖ សៀវភៅណែនាំនេះមានបំណងប្រើប្រាស់ជាការណែនាំជាក់ស្តែងសម្រាប់យុវជននៅក្នុងការថែទាំក្នុងគ្រួសារធម៌។ ទោះបីវាសម្រាប់ល្អច្បាប់ និងគោលនយោបាយដែលអាចប៉ះពាល់ដល់យុវជនធម៌ វាមិនផ្តល់ជំនួយនូវច្បាប់ទេ ហើយព័ត៌មាននៅក្នុងសៀវភៅណែនាំនេះមិនគួរត្រូវបានប្រើប្រាស់ ឬត្រូវបានពឹងផ្អែកលើជំនួសជំនួយច្បាប់ទេ។ យុវជនដែលចង់ដឹងអំពីរបៀបដែលច្បាប់ ឬគោលនយោបាយអនុវត្តលើស្ថានភាពជាក់លាក់ គួរទាក់ទងមេធាវី អ្នកកាន់សំណុំរឿង មេធាវីតែងតាំងដោយតុលាការ (GAL) Office of the Family and Children's Ombuds ។

Your Rights, Your Life គឺជាធនធានស្រមាប់យុវជននៅក្នុងការថែទាំក្នុងគ្រួសារធម៌ អាយុចាប់ពី 12 ឡើង ដែលរួមទាំង យុវជននៅក្នុងកន្លែងថែទាំជាក្រុម។ ព័ត៌មាននៅក្នុងសៀវភៅនេះត្រូវបានសរសេរយ៉ាង ជាក់លាក់ស្រមាប់យុវជនអាយុចាប់ពី 12 ឆ្នាំ។ ច្បាប់ និងគោលនយោបាយជាក់លាក់អាចមានការអនុវត្ត ចំពោះអាយុផ្សេងពីគ្នា ហើយត្រូវបានបញ្ជាក់នៅក្នុងសៀវភៅណែនាំតាមការចាំបាច់។

សៀវភៅនេះត្រូវបានរៀបចំឡើងដើម្បី៖

- ជូនដំណឹងទៅអ្នកអំពីសិទ្ធិរបស់អ្នក ដោយសារសិទ្ធិទាំងនោះត្រូវបានរៀបរាប់ និងត្រូវបានការពារនៅក្រោមច្បាប់របស់រដ្ឋ Washington ។
- លើកទឹកចិត្តអ្នកឲ្យចូលរួមយ៉ាងសកម្មនៅក្នុងសំណុំរឿងពឹងពាក់របស់អ្នក និងសំណុំរឿងដែលអ្នកទទួលបានពេលនៅក្នុង ការថែទាំក្នុងគ្រួសារធម៌។
- អប់រំអ្នកអំពីគោលការណ៍នានាដែលប៉ះពាល់លើអ្នកក្នុងពេលរបស់អ្នកដែលស្ថិតនៅក្នុងការថែទាំក្នុងគ្រួសារធម៌ ព្រមទាំងអ្វី ដែលអ្នកអាចរំពឹងទុកពីអ្នកកាន់សំណុំរឿងរបស់អ្នក។

តើនរណាស្ថិតនៅក្នុងការថែទាំក្នុងគ្រួសារធម៌?

យុវជននៅក្នុងការថែទាំក្នុងគ្រួសារធម៌ ប្រសិនបើគាត់ស្ថិតនៅក្នុងការថែទាំរបស់ Washington State Department of Children, Youth, and Families (DCYF) និងត្រូវបានដាក់ឲ្យនៅឆ្ងាយពីឪពុកម្តាយ ឬអាណាព្យាបាលរបស់គាត់។ នេះរួមមានការដាក់នៅក្នុង ផ្ទះគ្រួសារធម៌ ផ្ទះសាច់ញាតិ ផ្ទះមនុស្សពេញវ័យសមរម្យ ឬផ្ទះរស់នៅជាក្រុម។

ពេលខ្លះ យុវជនអាចត្រូវបានដាក់នៅ ឆ្ងាយពីឪពុកម្តាយ ឬអាណាព្យាបាល របស់ពួកគេតាមសំណើរបស់ នរណាម្នាក់ដែលមិនមែនជាប្រធាន DCYF-ឧទាហរណ៍ ឪពុកម្តាយ របស់យុវជនអាចជ្រើសរើសដាក់ យុវជននោះជាមួយសមាជិកគ្រួសារ។ យុវជនស្នាក់នៅក្នុងការរៀបចំសម្រាប់ ការរស់នៅប្រភេទនេះ ជាទូទៅ ត្រូវ បានចាត់ទុកថាជាការថែទាំដោយ សាច់ញាតិក្រៅផ្លូវការ មិនមែនជា ការថែទាំដោយឪពុកម្តាយធម៌ទេ។ ប្រសិនបើអ្នកមិនប្រាកដថាអ្នក កំពុងស្ថិតនៅក្នុងការថែទាំដោយ ឪពុកម្តាយធម៌ ឬមិនមែន អ្នកគួរ ទាក់ទងផ្នែកទំនាក់ទំនងធម្មនុញ្ញតាម លេខ 1-800-723-4831។



សុវត្ថិភាព និងសុខុមាលភាព

វាជា YOUR RIGHTS ។ សូមជ្រាប។

ក្នុងនាមជាយុវជនក្នុងការថែទាំក្នុងគ្រួសារធម៌ អ្នកមានសិទ្ធិ៖

- ទទួលបានការការពារពីការរំលោភបំពាន និងការមិនអើពើរ។
- ទទួលបានការបំពេញតម្រូវការជាមូលដ្ឋាន (អាហារ សេដ្ឋកិច្ចកំពស់ ទីជម្រក និងការអប់រំ)។
- មិនទទួលបានការដាក់វិន័យបែបហោរយោ គួរឲ្យខ្លាច ឬគ្មានសុវត្ថិភាព។
- អនុវត្តសិទ្ធិសម្រាប់ខ្លួនរបស់អ្នក ឬមិនអនុវត្តសិទ្ធិសម្រាប់ខ្លួនរបស់អ្នក។
- រាយការណ៍អំពីការរំលោភបំពាន ការមិនអើពើ ការកេងប្រក្រតី ការបំពានលើសិទ្ធិផ្ទាល់ខ្លួន ដោយមិនខ្លាចការដាក់ទណ្ឌកម្ម ការរំខាន ឬការបង្ខំ។
- ចូលរួមក្នុងសកម្មភាពកុមារភាពទៀងទាត់ (ចំណាយពេលយប់ជាមួយមិត្តភក្តិ សកម្មភាពក្រៅមេត្រូប៉ូលីតេនស្ត្រ និងកីឡា)។
- ទទួលបានការប្រព្រឹត្តដោយយុត្តិធម៌ និងស្មើភាព ទោះអ្នកមានទម្ងន់ ជម្ងឺ អត្តសញ្ញាណភេទ ពូជសាសន៍ សាសនា ជាតិពន្ធុ បេតិកភណ្ឌ និងប្រភពកំណើត ពិការភាព បញ្ហាសុខភាព និងការរស់នៅ និងប្រព្រឹត្តិការណ៍ តាមកម្រិតដែលអ្នកចង់បាន។

Washington State Policies Affecting Youth in Foster Care

ក្រោមលក្ខខណ្ឌនៃការចេញអាជ្ញាបណ្ណរបស់រដ្ឋ Washington អ្នកផ្តល់ការថែទាំក្នុងគ្រួសារធម៌ត្រូវ៖

- ផ្តល់ការបីបាច់ និងបរិយាកាសដែលជួយគាំទ្រ។
- ផ្តល់សម្ភារៈនិងការបណ្តុះបណ្តាលសមរម្យនៅក្នុងការថែទាំផ្ទាល់ខ្លួន អនាម័យខ្លួន និងការតុបតែងខ្លួន។
- ផ្តល់អាហារដែលមានសុខភាពល្អតាមសមត្រូវសម្រាប់អាយុរបស់អ្នក និងកម្រិតសកម្មភាព។
- ដាក់វិន័យលើអ្នកតាមរបៀបដែលសមរម្យចំពោះកម្រិតនៃភាពចាស់ទុំ កម្រិតនៃការអភិវឌ្ឍន៍ និងស្ថានភាពសុខភាពរបស់អ្នក។

កំណត់សម្គាល់៖ អ្នកផ្តល់ការថែទាំក្នុងគ្រួសារធម៌ដែលមានអាជ្ញាបណ្ណត្រូវបានហាមពីការប្រើ៖

- វិធីប្រដៅ ឬដាក់វិន័យដែលរួមមានការវាយដំរាងកាយ (វាយធ្វើបាប) ការមិនឲ្យគេង (ការហាមគេង) ឬការចង និង/ឬ ការចាក់សាអ្នកទុកក្នុងបន្ទប់ ឬអគារ

អ្នកផ្តល់ការថែទាំក្នុងគ្រួសារធម៌ដែលមានអាជ្ញាបណ្ណត្រូវអនុវត្តតាម Prudent Parent Standard៖

- អ្នកមើលថែអាច អនុញ្ញាតឲ្យមានសកម្មភាពកុមារភាពធម្មតា ដោយអាស្រ័យលើអ្វីដែលឪពុកម្តាយធម្មតា និងភាគច្រើននឹងធ្វើ ដោយមិនចាំបាច់មានអ្នកគ្រប់គ្រងសំណុំរឿង ឬការចូលរួមពីតុលាការ។
- អ្នកមើលថែអាចអនុញ្ញាតឲ្យមានការគេងរំលងពេលយប់រហូតដល់ 72 ម៉ោង។

វាជា YOUR LIFE ។ សូមចូលរួម។

ក្នុងនាមជាយុវជនក្នុងការថែទាំក្នុងគ្រួសារធម៌ មានសេរីជាប្រើប្រាស់អ្នកអាចប្រើបាន ។ ចូរនិយាយជាមួយអ្នកគ្រប់គ្រងករណីរបស់អ្នកអំពីរបៀបដែលអ្នកអាច៖

- ស្នើសុំ និងទទួលបានសេវាកម្មនៅឯករាជ្យ ប្រសិនបើអ្នករស់នៅក្នុងគ្រួសារធម៌រយៈពេល 30 អាស៊ីតលើសពី 15 ឆ្នាំ។
- បង្កើតផែនការផ្លាស់ប្តូរសម្រាប់ពេលដែលអ្នកចាកចេញពីការថែទាំក្នុងគ្រួសារធម៌។
- បន្តទទួលបានការថែទាំ និងសេវាជំនួយលើសពីអាយុ 18 ឆ្នាំ និងរហូតដល់អាយុ 21 ឆ្នាំ តាមរយៈកម្មវិធីថែទាំ (Extended Foster Care, EFC) បន្ត។ EFC គឺជាកម្មវិធីស្ម័គ្រចិត្តដែលបានបង្កើតឡើងដើម្បីជួយដល់គម្រោងផ្លាស់ប្តូររបស់អ្នក។
- ដាក់ពាក្យសុំសិទ្ធិប្រកួតប្រជែងនៅ អាស្រ័យលើទីកន្លែងដែលអ្នករស់នៅ ប្រសិនបើអ្នកកំពុងចាកចេញពីការថែទាំក្នុងគ្រួសារធម៌ ឬបន្ទាប់ពីខួបកំណើតលើកទី 18 របស់អ្នក។ សិទ្ធិប្រកួតប្រជែងនៅគឺជាការបង់ប្រាក់ដោយផ្អែកសម្រាប់ការជួល បន្ទាប់ពីចាកចេញពីការថែទាំក្នុងគ្រួសារធម៌។ សិទ្ធិប្រកួតប្រជែងតែនៅក្នុងតំបន់ជាក់លាក់នៃរដ្ឋ។



អ្នកអាចនិយាយជាមួយអ្នកគ្រប់គ្រងករណីរបស់អ្នកអំពី៖

- ជំហានដែលអ្នកអាចធ្វើដើម្បីបានការងារ។
- ជំហានដែលអ្នកអាចធ្វើដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណ ការរៀនបើកបរ និងបណ្ណបើកបរប្រចាំរដ្ឋរបស់អ្នក។

នីតិវិធីតុលាការ

វាជា YOUR RIGHTS ។ សូមជ្រាបជាព័ត៌មាន។

ក្នុងនាមជាយុវជនក្នុងការថែទាំក្នុងគ្រួសារធម៌ អ្នកមានសិទ្ធិ៖

- ឱ្យ Court Appointed Special Advocate (CASA) ឬ Guardian Ad Litem (GAL) តំណាងឱ្យប្រយោជន៍របស់អ្នកនៅក្នុងករណីក្នុងបន្ទុករបស់អ្នក។
- ស្នើសុំមេធាវីនៅពេលណាក៏បាន ដើម្បីតំណាងអ្នក ដើម្បីអ្នកអាចមានសម្លេងនៅក្នុងផែនការដែលចេញដីការដោយតុលាការ។
- ចូលប្រើ និងពិនិត្យមើលឯកសារសំណុំរឿងរបស់អ្នក។
- ឱ្យគេពិនិត្យមើលផែនការសំណុំរឿងរបស់អ្នកនៅតុលាការរាល់ប្រាំមួយខែម្តង។
- ចាប់ពីអាយុ 14 ឆ្នាំឡើង អាចទទួលបានការពិគ្រោះយោបល់អំពីផែនការអចិន្ត្រៃយ៍របស់អ្នក។
- ទទួលបានការជូនដំណឹង និងចូលរួមក្នុងសវនាការនៃការរស់នៅក្នុងបន្ទុករបស់អ្នក។
- ទទួលបានការតែងតាំងមេធាវីដើម្បីជំហររបស់អ្នករយៈពេលប្រាំមួយខែ បន្ទាប់ពីសិទ្ធិឱ្យកម្ពុជារបស់អ្នកបានបញ្ចប់។
- ទទួលបានការតែងតាំងមេធាវី ប្រសិនបើអ្នកសម្រេចចិត្តចូលរួមក្នុង និងមានលក្ខណសម្បត្តិចូលក្នុងកម្មវិធី Extended Foster Care (EFC) ។

វាជា YOUR LIFE ។ សូមចូលរួម។

ក្នុងសវនាការស្តីពីការរស់នៅក្នុងបន្ទុករបស់អ្នក អ្នកមានជម្រើសដើម្បី៖

- ចូលរួមក្នុងសវនាការតុលាការ។
- សុំឱ្យឱ្យកម្ពុជារបស់អ្នកស្តាប់ ស្នើការតែងតាំងមេធាវីតំណាងអ្នក។
- សួរក្រែងអ្នកអាចទៅសួរសុខទុក្ខសាច់ញាតិ ឬនរណាម្នាក់ដែលសំខាន់ចំពោះអ្នក។
- សួរតុលាការថា តើអ្នកអាចត្រឡប់មកផ្ទះវិញបានឬទេ? ទោះបីជាសិទ្ធិមេធាវីរបស់ឪពុកម្តាយរបស់អ្នកបានបញ្ចប់ទៅក៏ដោយ អ្នកនៅតែអាចសុំឱ្យតុលាការដាក់អ្នកជាមួយឪពុកម្តាយរបស់អ្នកវិញ ឬអនុញ្ញាតអ្នកទៅសួរសុខទុក្ខពួកគេបាន។ តុលាការផ្តល់សំណើដូច្នោះនៅក្នុងស្ថានភាពជម្រក ហើយមេធាវីអាចពន្យល់អំពីជម្រើសនេះទៅដល់អ្នកបាន។

ប្រសិនបើដីការតុលាការនិយាយថា អ្នកមិនអាចរស់នៅផ្ទះបានទេ ឬប្រសិនបើតុលាការដាក់អ្នកទៅក្នុងការថែទាំក្នុងគ្រួសារធម៌ នោះមានមនុស្សដើម្បីជួយគាំទ្រអ្នក! ចូរនិយាយជាមួយអ្នកគ្រប់គ្រងសំណុំរឿងរបស់អ្នកអំពីការទទួលបានមេធាវី និង/ឬ CASA/GAL ប្រសិនបើមិនទាន់បានតែងតាំងម្នាក់សម្រាប់អ្នក។

សន្ទានុក្រុមពាក្យច្បាប់

មេធាវី៖

មេធាវី តំណាងឱ្យអ្នកដែលអ្នកចង់ឱ្យកើតឡើងលើសំណុំរឿងរបស់អ្នក និងគាំទ្រសម្រាប់អ្នក ក្នុងតុលាការ ដើម្បីការពារសិទ្ធិផ្លូវច្បាប់របស់អ្នក។ មេធាវីត្រូវរក្សាអ្វីដែលអ្នកនិយាយជាការសម្ងាត់ទាំងស្រុង។ អ្នកមិនទទួលបានមេធាវីផ្ទាល់ខ្លួនដោយស្វ័យប្រវត្តិទេ ទោះបីអ្នកស្នើសុំក៏ដោយ។ អ្នកអាចទទួលបានមេធាវីដោយស្វ័យប្រវត្តិក្នុងករណីដែលសិទ្ធិរបស់ឪពុកម្តាយរបស់អ្នក ត្រូវបានបញ្ចប់ ហើយវាមានរយៈពេលប្រាំមួយខែហើយ តាំងពីពេលបញ្ចប់សិទ្ធិរបស់ពួកគាត់ ប្រសិនបើអ្នកកំពុងស្នើសុំតុលាការឱ្យផ្តល់សិទ្ធិមេធាវីឱ្យឪពុកម្តាយរបស់អ្នកវិញ ឬប្រសិនបើអ្នកស្ថិតនៅក្នុងការថែទាំក្នុងគ្រួសារធម៌បន្ត។ អ្នកក៏គួរតែទទួលបានមេធាវីប្រសិនបើអ្នកមិនមាន CASA/GAL ។ ចូរទាក់ទងអ្នកគ្រប់គ្រងសំណុំរឿងរបស់អ្នក CASA/GAL ឬមេធាវីពាក់ព័ន្ធ ក្នុងករណីត្រូវការព័ត៌មានបន្ថែម។

Court Appointed Special Advocate (CASA) និង Guardian Ad Litem (GAL):

CASA/GAL គឺជាស្នាក់ក្តីដែលត្រូវបានតែងតាំងដោយតុលាការ ដើម្បីតំណាងឱ្យអ្នកដែលពួកគេជឿថាជាឧត្តមប្រយោជន៍របស់អ្នក ដែលអាចនឹងខុសពីប្រយោជន៍របស់ឪពុកម្តាយអ្នក រដ្ឋ ឬអ្វីដែលអ្នកចង់ឱ្យកើតឡើងនៅក្នុងសំណុំរឿងរបស់អ្នក។

កូនក្នុងបន្ទុក និងសវនាការនៃការរស់នៅក្នុងបន្ទុក៖

កុមារ ឬយុវជនត្រូវបានចេញដីការថាជាកូនក្នុងបន្ទុកនៅពេលដែលពួកគេមិនមែនតុលាការអនីតិជនសម្រេចថា វាជាការចាំបាច់ដែលត្រូវអន្តរាគមន៍ ដើម្បីការពារកុមារពីការរំលោភបំពាន ការមិនអើពើ ការបោះបង់ចោល ការបង្កគ្រោះថ្នាក់ ដែលអាចបណ្តាលមកពីឪពុកម្តាយដែលមិនអាចបំពេញសេចក្តីត្រូវការរបស់កុមារបាន។ នៅពេលដែលការរស់នៅក្នុងបន្ទុកត្រូវបានសម្រេចហើយ តុលាការអនីតិជននឹងធ្វើសវនាការធម្មតាដើម្បីសម្រេចចិត្តថា ជំហានអ្វីដែលឪពុកម្តាយត្រូវធ្វើឱ្យកូនត្រឡប់មកផ្ទះវិញ ជាទីកន្លែងដែលកូនគួររស់នៅ ប្រសិនបើគាត់មិនអាចមករស់នៅផ្ទះទេ ត្រើត្រូវធ្វើអ្វី ដើម្បីធានាថា កុមារបានទទួលការថែទាំល្អ — ថាពួកគេត្រូវបានគ្រប់គ្រង អប់រំ ហើយថាបានបំពេញសេចក្តីត្រូវការពួកគេ។



ការដាក់ និងការសួរសុខទុក្ខ

វាជា YOUR RIGHTS ។ សូមជាប់ជាពិតមាន។

ក្នុងនាមយុវជនក្នុងការងារចាំធម៌ អ្នកមានសិទ្ធិ៖

- ត្រូវបានដាក់ក្នុងកន្លែងរស់នៅដែលអ្នកមានសុវត្ថិភាព ដែលអាចបំពេញសិទ្ធិត្រូវការរបស់អ្នកបាន និងផ្តល់ឱ្យអ្នកនូវភាពឯកជនសមរម្យស្របតាមត្រូវការផ្ទាល់ខ្លួន។
- ត្រូវបានដាក់នៅក្នុងផ្ទះជាមួយបងប្អូនប្រុសស្រីរបស់អ្នក ប្រសិនបើអាចធ្វើបាន។
- ត្រូវបានដាក់ជាមួយមនុស្សសាច់ញាតិដែលមានឆន្ទៈ និងមានលទ្ធភាព ឬមនុស្សពេញវ័យដែលសមរម្យ ដែលអ្នកស្គាល់ និងស្រឡាចចិត្តជាមួយពួកគេ ប្រសិនបើអាចធ្វើបាន និងប្រសិនបើសមរម្យ។
- ការទាក់ទង និងការសួរសុខទុក្ខជាទៀងទាត់ និងញឹកញាប់ ជាមួយឪពុកម្តាយរបស់អ្នក លើកលែងតែតុលាការសម្រេចផ្ទុយទៅនេះ។ ការទាក់ទង ឬការសួរសុខទុក្ខជាប្រចាំជាមួយបងប្អូនរបស់អ្នកនៅពេលរស់នៅបែកគ្នា លើកលែងតែតុលាការសម្រេចថា ការទាក់ទង ឬការសួរសុខទុក្ខគឺមិនសមរម្យ។
- ធ្វើ និងទទួលបានការហៅទូរសព្ទ និងសំបុត្រឯកជន លើកលែងតែកំណត់ផ្ទុយទៅនេះដោយតុលាការ។
- រស់នៅជាមួយកូនរបស់អ្នកប្រសិនបើអ្នកកំពុងចិញ្ចឹមកូន និងមានការគ្រប់គ្រងលើកូនរបស់អ្នក។



អ្នកផ្តល់ការការពារចាំធម៌ត្រូវការការព្រួយសម្បត្តិ និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមរយៈ៖

- ការផ្តល់ដល់អ្នកនូវទឹកកន្លែងសម្រាប់ការទុកសម្លៀកបំពាក់ និងសម្ភារៈរបស់អ្នក។
- ការរក្សាទុកកំណត់ហេតុ និងព័ត៌មានផ្ទាល់ខ្លួនជាការសម្ងាត់ និងនៅក្នុងកន្លែងមានសុវត្ថិភាព។ ការពិភាក្សាតែអំពីព័ត៌មានដែលពាក់ព័ន្ធនឹងអ្នក និងគ្រួសាររបស់អ្នកជាមួយបុគ្គលិកដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងផែនការសំណុំរៀង។

វាជា YOUR LIFE ។ សូមចូលរួម។

បន្តទាក់ទងជាមួយមនុស្សសំខាន់ៗនៅក្នុងជីវិតរបស់អ្នក។

- ប្រសិនបើអ្នកមិនទទួលបានការទាក់ទង ឬការសួរសុខទុក្ខជាប្រចាំជាមួយឪពុកម្តាយ និង/ឬបងប្អូនរបស់អ្នកទេ អ្នកអាចចាប់អ្នកគ្រប់គ្រងសំណុំរៀងរបស់អ្នក CASA/GAL របស់អ្នក និង/ឬ មេធាវីរបស់អ្នកដែលអ្នកចង់ឱ្យការសួរសុខទុក្ខកើតឡើង។ អនុញ្ញាតឱ្យអ្នកដទៃដឹងថាការសួរសុខទុក្ខគឺមានសារៈសំខាន់ប៉ុណ្ណាចំពោះរូបអ្នក និងឪពុកម្តាយ ឬបងប្អូនរបស់អ្នក។
- ទោះបីបើអ្នកត្រូវបានដកចេញពីផ្ទះរបស់អ្នក និង/កន្លែងក្បែរខាងរបស់អ្នក សូមព្យាយាមរក្សាការទាក់ទងជាមួយមនុស្សសំខាន់ៗនៅក្នុងជីវិតរបស់អ្នក ដូចជាសាច់ញាតិ មិត្តភក្តិ និងគ្រូបង្រៀន។ មនុស្សទាំងនេះអាច ឬអាចមិនពាក់ព័ន្ធនឹងបំពេញថែទាំធម៌។ បើអ្នកត្រូវការរក្សាការទាក់ទង សូមសួរអ្នកគ្រប់គ្រងសំណុំរៀង CASA/GAL ឪពុកម្តាយធម៌ ឬមេធាវីឱ្យជួយ។



ការអប់រំ

វាជា YOUR RIGHTS ។ សូមជ្រាបព័ត៌មាន។

ក្នុងនាមជាយុវជនក្នុងការចែទាំធម៌ អ្នកមានសិទ្ធិ៖

- ទៅសាលា។
- បន្តទៅសាលាដដែល ទោះអ្នកទៅរស់នៅក្នុងគ្រួសារធម៌ បើអាចធ្វើបាន ហើយវាជាប្រយោជន៍របស់អ្នក។
- ចូលរៀនក្នុងរយៈពេលបីថ្ងៃ ក្រោយមកនៅក្នុងគ្រួសារធម៌ ឬផ្លាស់ប្តូរកន្លែងស្នាក់នៅ។
- មានទំនាក់ទំនងជាមួយផ្នែកអប់រំពេលទៅសវនាការ ប្រសិនបើអ្នករៀនថ្នាក់ទី 6-12 និងបំពេញលក្ខខណ្ឌដូចខាងក្រោម៖
 - សិទ្ធិឱ្យកម្មវិធីរបស់អ្នកត្រូវបានបញ្ចប់
 - ឱ្យកម្មវិធីរបស់អ្នកមិនអាចទាក់ទងបានដោយសារមានការជាប់ឃុំ ឬដែនកំណត់ផ្សេងទៀត
 - តុលាការបានហាមការទាក់ទងជាមួយអ្នក និងឱ្យកម្មវិធីរបស់អ្នក ឬ
 - អ្នកត្រូវបានដាក់នៅក្នុងកន្លែងអប់រំកែប្រែ ហើយតុលាការបានផ្តល់សិទ្ធិអប់រំតិចតួចដល់ឱ្យកម្មវិធីរបស់អ្នក។



គន្លឹះដើម្បីជោគជ័យ៖

- រៀនជំនាញដែលធ្វើឱ្យក៏ចម្រើន។
- ជួបទីប្រឹក្សាសាលាវិទ្យាល័យ និងប្រាកដថាអ្នករៀនតាមវគ្គដើម្បីអាចបញ្ចប់ការសិក្សាបាន។
- ចូលរួមក្នុងសកម្មភាពដូចជាកីឡា ក្លឹបក្រោយម៉ោងរៀន។ បើអ្នកមិនមានលុយ ឬគ្មានអ្វីជិះសម្រាប់ជម្រើសទាំងនេះ សូមពិគ្រោះជាមួយឪពុកម្តាយធម៌ អ្នកគ្រប់គ្រងសំណុំរឿង អ្នកផ្តល់សេវារស់នៅឯករាជ្យ ព្រោះពួកគេអាចជួយអ្នកបាន។

វាជា YOUR LIFE ។ សូមចូលរួម។

ការអប់រំរបស់អ្នកគឺសំខាន់សម្រាប់ជីវិតរបស់អ្នក។

- ការរស់នៅជាមួយគ្រួសារមិនមែនមានន័យថាអ្នកឈប់រៀនទេ។ ប្រសិនបើអ្នកកំពុងរៀន តែខកខានសិក្សាបីថ្ងៃបន្ទាប់ពីចូលមកស្នាក់នៅក្នុងគ្រួសារធម៌ សូមហៅទៅអ្នកគ្រប់គ្រងសំណុំរឿង ស្នាក់នៅ (បើមាន) មេធាវី CASA/GAL ឬ Education Ombuds (866-297-2597) ដើម្បីសុំជំនួយ។
- បើអ្នករៀនក្នុងការអប់រំពិសេស អ្នកគួរមានកម្មវិធីអប់រំបុគ្គល (IEP) ឬគម្រោង 504 ។ សួរអ្នកកាន់សំណុំរឿង ឬអ្នកដែលពាក់ព័ន្ធក្នុងរឿងរបស់អ្នក បើអ្នកមានសំណួរអំពី IEP ឬគម្រោង 504 ។ ចូលរួមប្រជុំក្នុង IEP/504 ។ បើអ្នកមានអាយុចាប់ពី 14 ឆ្នាំទៅនោះ IEP ឬគម្រោង 504 គួរត្រូវបានពិភាក្សាក្នុងការប្រជុំ Shared Planning ។
- បើអ្នកត្រូវបានព្យួរប្រាក់ ត្រូវសុំការជូនដំណឹងជាលាយលក្ខណ៍ និងហៅអ្នកកាន់សំណុំរឿងដើម្បីជួយពី Treehouse Educational Advocate ឬក៏ណាង TeamChild ។ សុំសេចក្តីចម្លងឯកសារអប់រំ និងព័ត៌មានប្រឹក្សា និងបន្តទទួលដំណឹងអំពីវឌ្ឍនភាពក្រុមគ្រួសារ។ សួរទីប្រឹក្សាសាលាអំពីជម្រើសសេដ្ឋកិច្ចរៀនសូត្រ បើចាំបាច់។
- និយាយជាមួយអ្នកកាន់សំណុំរឿង អ្នកផ្តល់សេវារស់នៅឯករាជ្យ ឬទីប្រឹក្សាសាលាអំពីជម្រើសអប់រំនានា ដែលអ្នកអាចប្រើដូចជា ៖ ការចាប់ផ្តើម ការរៀនជំនួស ការអប់រំវិជ្ជាជីវៈ ឬការទៅសាលាដើម្បីស្វែងយល់ថាជម្រើសណាមួយសម្រាប់អ្នក។
- អ្នកកាន់សំណុំរឿង អ្នកផ្តល់សេវារស់នៅឯករាជ្យ ឬទីប្រឹក្សាសាលាអាចពន្យល់អំពីកម្មវិធី ឬអាហារូបករណ៍ដែលអាចប្រើបាន និងជួយបង្កើនស្រមាប់បន្តការសិក្សា (មហាវិទ្យាល័យ ឬឧត្តមសិក្សា) ។ ទាំងនេះអាចរួមមាន៖
 - កម្មវិធី College Bound Scholarship
 - កម្មវិធី Independent Living Program
 - កម្មវិធី Educational and Training
 - កម្មវិធី Voucher (ETV) Program
 - Governor's Scholarship
 - Passports to Careers

ស្វែងរកមនុស្សពេញវ័យដែលជួយអ្នកជ្រើសរើសជម្រើសសម្រាប់អនាគតរបស់អ្នក។ សួរអ្នកកាន់សំណុំរឿង ទីប្រឹក្សាគ្រូបង្រៀន នាយក ដើម្បីជួយអ្នកប្រសិនបើអ្នកមិនយល់ច្បាស់។

ការថែទាំសុខភាព

វាជា YOUR RIGHTS ។ សូមជាប់ជាពិតមាន។

ក្នុងនាមជាយុវជនក្នុងការថែទាំធម៌ អ្នកមានសិទ្ធិដើម្បី៖

- ត្រូវដឹងអំពីតម្រូវការសុខភាព ការប្រើថ្នាំ និងប្រវត្តិសុខភាពរបស់អ្នក។
- ពិនិត្យសុខភាពជាប្រចាំឆ្នាំ។
- ពិនិត្យឆ្លើយរាល់ប្រាំមួយខែម្តង រហូតអាយុ 18 ឆ្នាំ និងមួយឆ្នាំម្តងចាប់ពីអាយុ 19 ដល់ 26 ឆ្នាំ។
- ត្រូវដឹងអំពីអត្ថប្រយោជន៍ និងហានិភ័យពាក់ព័ន្ធនឹងថ្នាំទាំងអស់ ដែលរួមទាំងថ្នាំផ្លូវចិត្ត (ថ្នាំអាចប៉ះពាល់ផ្លូវចិត្ត អាមូណ៍ និងអាកប្បកិរិយា) វីតាមីន និងតិណេទស ដែលគេណែនាំឱ្យអ្នកប្រើ។
- យល់ព្រម ឬបដិសេធការប្រើថ្នាំ រួមទាំងថ្នាំផ្លូវចិត្ត វីតាមីន តិណេទស អាហារបំប៉ន ដែលបានចេញវេជ្ជបញ្ជា ឬបានណែនាំឱ្យប្រើ លើកែលម្អសេចក្តីសម្រេចឱ្យប្រើដោយតុលាការ។
- ទទួលបានការថែទាំសុខភាពបន្តជួប រួមទាំងការគ្រប់គ្រង កែលម្អ និង/ឬការប្រើប្រាស់យោបល់ទាក់ទងនឹងការគ្រប់គ្រង កែលម្អ ដោយមិនមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល។
- ទទួលបានការគ្រប់គ្រងវេជ្ជសាស្ត្រតាមរយៈការធានារ៉ាប់រង នៅរដ្ឋ Washington (Medicaid) រហូតដល់ខួបកំណើត លើកទី 26 របស់អ្នក ប្រសិនបើអ្នកនៅក្នុងគ្រួសារធម៌នៅ ខួបកំណើតទី 18 របស់អ្នក។



បើអ្នកមានអាយុលើស 13 ឆ្នាំ អ្នកក៏អាច៖

- ទទួលបានការព្យាបាលការរំលោភបំពានដោយសារធាតុអ្នកជម្ងឺក្រៅ ដោយមិនមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល។
- ទទួលបានការព្យាបាលការរំលោភបំពានអ្នកជម្ងឺក្រៅ ឬសុខភាពផ្លូវចិត្តអ្នកជំងឺសម្រាក ដោយមិនមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល។

បើអ្នកមានអាយុលើស 14 ឆ្នាំ អ្នកក៏អាច៖

- ទទួលបានសេចក្តី និងការព្យាបាលសម្រាប់ជំងឺកាមរោគ ដោយមិនមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល។

វាជា YOUR LIFE ។ សូមចូលរួម។

ស្វែងយល់អំពីជម្រើស និងសេវាដែលអ្នកអាចប្រើបាន។

- បើអ្នកបានជាប់ថ្នាំដោយអ្នកជំនាញវេជ្ជសាស្ត្រ ឬនរណាម្នាក់ផ្សេងទៀត ហើយអ្នកមិនចង់ប្រើ សូមនិយាយជាមួយវេជ្ជបណ្ឌិត CASA/GAL ឬអ្នកកាន់សំណុំរឿង អំពីជម្រើសដែលអ្នកអាចប្រើបាន។
- បើអ្នកត្រូវបានផ្តល់ថ្នាំសម្រួលអាមូណ៍ វេជ្ជបញ្ជានោះត្រូវតែមានការពិនិត្យឡើងវិញ និងអនុញ្ញាតដោយវេជ្ជបណ្ឌិតទីពីរ។ បើមិនមានការពិនិត្យលើកទីពីរទេ សូមនិយាយជាមួយអ្នកកាន់សំណុំរឿង មេធាវី ឬ CASA/GAL ។
- បើអ្នកដឹងថាអ្នកមានផ្ទៃពោះ សូមស្វែងយល់អំពីជម្រើសដែលអ្នកអាចប្រើបាន។ អ្នកត្រូវធ្វើការសម្រេចចិត្តល្អបំផុត ស្រមាប់ជីវិត និងកូន ដោយមិនមានការយល់ព្រម ឬសម្ពាធពីអ្នកដទៃ។
- អ្នកមានសិទ្ធិទទួលបានការធានារ៉ាប់រងសុខភាពរហូតដល់អ្នកមានអាយុ 26 ឆ្នាំ។ ត្រូវប្រាកដថា អ្នកនិយាយជាមួយអ្នកកាន់សំណុំរឿង អំពីរបៀបដំណើរការនៃការគ្រប់គ្រងរបស់ Medicaid រហូតអាយុ 26 ឆ្នាំ និងថា តើអ្នកនឹងត្រូវទទួលបានការគ្រប់គ្រងប្រសិនបើអ្នកផ្លាស់ទីទៅរដ្ឋផ្សេងទៀត។ លើសពីនេះ ត្រូវធានាថាអ្នកបន្តទទួលបានការគ្រប់គ្រងវេជ្ជសាស្ត្រ ក្រោយពេលចេញពីការថែទាំគ្រួសារធម៌ សូមទាក់ទងជាមួយក្រុម Foster Care MEDS តាមរយៈលេខ 1-800-547-3109 និងផ្តល់អាសយដ្ឋានផ្ញើអ៊ីមែល។



ការកិច្ចទទួលខុសត្រូវរបស់អ្នកកាន់សំណុំរឿង

យុវជនគ្រប់រូបដែលរស់នៅក្នុងគ្រួសារធម៌មានអ្នកកាន់សំណុំរឿង ដែលផ្តល់សេវាដើម្បីជួយគ្រួសារជួបជុំគ្នាវិញ និងជួយឱ្យយុវជនមានសុវត្ថិភាព និងថែទាំសុខុមានភាពក្នុងការថែទាំគ្រួសារធម៌។

នេះជាអ្វីដែលអ្នកអាចរំពឹងពីអ្នកកាន់សំណុំរឿងក្នុងពេលរស់នៅក្នុងគ្រួសារធម៌។

- ជួយអ្នក និងគ្រួសាររបស់អ្នកទទួលបានសេវាដើម្បីជួបជុំគ្នាវិញជាគ្រួសារ ពេលណាដែលអាចធ្វើបាន។
- រៀបចំពេលសម្រាប់ការទាក់ទង និងការសួរសុខទុក្ខជាទៀងទាត់ និងញឹកញាប់ជាមួយឪពុកម្តាយ និងបងប្អូនរបស់អ្នក លើកែលម្អតុលាការសេចក្តីជ្រើសរើស។
- ស្វែងរកជម្រើសនៃការស្នាក់នៅរបស់អ្នក ជាមួយសាច់ញាតិ មនុស្សពេញវ័យសមរម្យ បើអាចធ្វើបាន មុនពេលដាក់ខ្លួនអ្នកទៅក្នុងគ្រួសារធម៌ដែលមានអាជ្ញាបណ្ណ ឬផ្ទះថែទាំជាក្រុម។

- បន្តរៀននៅក្នុងសាលា ឬមណ្ឌលដដែល (បើអាចធ្វើបាន និងជាឧត្តម្របយោជន៍របស់អ្នក)។ ផ្តល់ការបញ្ជូនទៅ Treehouse Educational Advocacy ឬ Graduation Success ស្រមៃបេសវាគាំទ្រការអប់រំ។
- នៅអាយុ 12 ឆ្នាំ សូមពន្យល់អំពីរបៀបដែលអ្នកអាចស្នើសុំមេធាវី ដើម្បីជួយអ្នកក្នុងដំណើរការរស់នៅក្នុងបន្ទុក និងប្រព្រឹត្តិការណ៍ទាក់ទងទៅតុលាការ ដែលអ្នកចង់មានមេធាវី ប្រសិនបើវាជាអ្វីមួយដែលអ្នកចង់បាន។
- ទៅរស់នៅជាមួយគ្រួសារធម៌ ឬអ្នកមើលថែដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ បានពិនិត្យស្រាវជ្រាវស្រាវជ្រាវ និងទទួលបានការគាំទ្រគ្រប់គ្រាន់ដើម្បីជួយផ្តល់ស្ថេរភាពក្នុងការរស់ជាមួយអ្នក។
- ធានាថាការរស់នៅក្នុងបន្ទុករបស់អ្នក បានទទួលសវនាការនៅរាល់ប្រាំមួយខែម្តង។
- ជូនដំណឹងទៅអ្នកនៅពេលដែលសវនាការអំពីការរស់នៅក្នុងបន្ទុកត្រូវបានធ្វើឡើង។
- ជួយ ឬសម្រួលដល់ការធ្វើដំណើរទៅ និងមកកាន់សវនាការតុលាការដែលអ្នកចង់ចូលរួម។
- ផ្តល់ដល់អ្នកនូវព័ត៌មានអំពីសិទ្ធិនិងការទទួលខុសត្រូវរបស់ CA ប្រសិនបើអ្នកមាននិរទេស ឬចិញ្ចឹមកូន។
- ផ្តល់ធនធានសម្រាប់សេវាដែលបំពេញសេចក្តីត្រូវការបុគ្គលទាំងអស់ ប្រសិនបើអ្នកមាននិរទេស ឬចិញ្ចឹមកូន។
- ជួបអ្នកយ៉ាងហោចណាស់មួយខែម្តង ដើម្បីនិយាយទៅអ្នកអំពីផែនការសំណុំរឿងដែលមាន សុវត្ថិភាព ភាពអចិន្ត្រៃយ៍ និងសុខុមាលភាព។



អ្នកកាន់សំណុំរឿងរបស់អ្នកក៏នឹងសន្ទនាជាមួយអ្នកអំពី៖

- មូលហេតុដែលអ្នករស់នៅក្នុងគ្រួសារធម៌៖
- របៀបដំណើរការក្នុងប្រព័ន្ធថែទាំគ្រួសារធម៌។
- អ្វីដែលនឹងកើតឡើងចំពោះអ្នក គ្រួសាររបស់អ្នក ដែលរួមទាំងបងប្អូនរបស់អ្នក។
- អ្វីដែលត្រូវបានរំពឹងពីអ្នកពេលរស់នៅក្នុងគ្រួសារធម៌។
- តើផែនការសំណុំរឿងជាអ្វី និងមានអ្វីខ្លះនៅក្នុងនោះ។
- តើផែនការផ្លាស់ប្តូរគឺជាអ្វី និងសេវា ឬជំនាញអ្វីខ្លះដែលអ្នកត្រូវការដើម្បីរស់នៅដោយឯករាជ្យ។
- តើកំពុងមានការប្រឹងប្រែងអ្វីខ្លះដើម្បីអាចជួបជុំគ្រួសារដោយសុវត្ថិភាពវិញវាងអ្នក និងគ្រួសាររបស់អ្នក។
- ផលប្រយោជន៍អ្វីដែលអ្នកមាន និងផ្តល់ឱកាសសម្រាប់សកម្មភាពកុមារភាព “ធម្មតា” ។
- អ្វីនឹងកើតឡើង ប្រសិនបើអ្នកនៅបន្តរស់នៅក្នុងគ្រួសារធម៌ ដល់អាយុ 18 ឆ្នាំ និងរបៀបរៀបចំផ្លាស់ប្តូរទៅក្នុងភាពជាមនុស្សពេញវ័យ។

ស្រមាប់យុវជនដែលមានអាយុលើស 14 ឆ្នាំ អ្នកកាន់សំណុំរឿងរបស់អ្នកនឹង៖

- ទទួលបានការណែនាំអ្នកប្រើប្រាស់របស់អ្នកជាប្រចាំឆ្នាំ និងដោះស្រាយភាពខុសគ្នា ដែលកើតមានរហូតដល់អ្នកមានអាយុ 18 ឆ្នាំ។
- ដាក់បញ្ចូលអ្នកក្នុងរាល់ភាពអចិន្ត្រៃយ៍ទាំងអស់ និងការប្រជុំផែនការរួម និងផ្តល់អ្នកនូវជម្រើសដើម្បីអញ្ជើញមនុស្សពីរនាក់ ក្រៅពីអ្នកកាន់សំណុំរឿង និងឪពុកម្តាយធម៌ ដើម្បីចូលរួមប្រជុំជាមួយអ្នក។
- កំណត់សេវា ឬជំនាញដែលអ្នកត្រូវការសម្រាប់ការធ្វើផែនការផ្លាស់ប្តូរ។
- សហការជាមួយអ្នក អ្នកថែទាំអ្នក និងគាំទ្រដល់ប្រព័ន្ធសម្រាប់បញ្ចប់ផែនការផ្លាស់ប្តូរសម្រាប់ការចាកចេញពីគ្រួសារធម៌។
- ធ្វើការប្រជុំផែនការរួមរវាងអាយុ 17 និង 17.5 ឆ្នាំ និងបង្កើតផែនការសម្រាប់ការផ្លាស់ប្តូររបស់អ្នកដោយសុវត្ថិភាព និងដោយជោគជ័យចូលទៅក្នុងភាពពេញវ័យ។ ស្គាល់និងយល់អំពីដំណើរការដើម្បីស្នើសុំបន្តការរស់នៅក្នុងគ្រួសារធម៌ និងសេវាគាំទ្រក្រោយអាយុ 18 ឆ្នាំ តាមរយៈកម្មវិធី EFC ។
- ផ្តល់ឱ្យអ្នកនូវឯកសារផ្ទាល់ខ្លួន ពេលចាំបាច់ និងពេលចាកចេញពីគ្រួសារធម៌ រួមមានសំបុត្រកំណើត កាតសន្តិសុខសង្គម កាត្របច្ចារ្ជ កំណត់ហេតុចាក់ថ្នាំបង្ការ លិខិតតុលាការ ព័ត៌មានធានារ៉ាប់រង និងសេចក្តីចម្លងឯកសារសុខភាព និងការសិក្សា។ អ្នកក៏អាចស្នើសុំកំណត់ហេតុរបស់អ្នកក្រោយពេលចាកចេញពីគ្រួសារធម៌។

ធនធានបន្ថែម

អ្នកអាចរកបានព័ត៌មានបន្ថែមពីវិបសាយ៖ www.independence.wa.gov ។

អ្នកអាចទាក់ទងផ្នែកទំនាក់ទំនងធម្មនុញ្ញ DCYF ប្រសិនបើមានសំណួរ ការតវ៉ា ឬកង្វល់អំពីសំណុំរឿងរបស់អ្នក។ បុគ្គលិកទំនាក់ទំនងធម្មនុញ្ញនឹងហៅមកអ្នកក្នុងរយៈពេល 24 ម៉ោង និងធ្វើការជាមួយអ្នកដើម្បីដោះស្រាយការតវ៉ា ឬកង្វល់របស់អ្នក។ លើសពីនេះ បុគ្គលិកនឹងជួយអ្នកដើម្បីយល់អំពីប្រព័ន្ធសុខុមាលភាពកុមារ និងវឌ្ឍនភាពនៃករណីនីមួយៗ។ ទាក់ទងទៅផ្នែកទំនាក់ទំនងធម្មនុញ្ញ DCYF ដោយអ៊ីមែលទៅ DCYF ConstRelations@dcyf.wa.gov ឬដោយហៅទៅលេខ 360-902-8060 ឬ 1-800-723-4831។

បើអ្នកគិតថាសិទ្ធិរបស់អ្នកមិនត្រូវបានការពារ សូមទាក់ទងអ្នកកាន់សំណុំរឿង GAL/CASA ឬមេធាវី។

អ្នកក៏អាចសួរឱ្យ Office of the Family and Children's Ombuds ស៊ើបអង្កេតសំណុំរឿងរបស់អ្នកដែរ។

Office of the Family and Children's Ombuds

6840 Fort Dent Way, Suite 125
Mail Stop TT-99
Tukwila, WA 98188

ទូរស័ព្ទតំណាង៖ 1-800-571-7321
ទូរស័ព្ទ៖ 206-439-3870
TTY៖ 206-439-3789
ទូរសារ៖ 206-439-3877
ofco.wa.gov

Your Rights, Your Life ត្រូវបានបង្កើតឡើងតាមរយៈការខិតខំរួមគ្នារបស់ Mockingbird Society និង Children's Administration ពីឡើងវិញ ជាជំនួយក្រុមគ្រួសារនៃ Washington State Department of Children, Youth, and Families (DCYF) ។ Mockingbird Society និង DCYF សូមថ្កុលថ្កងអំណរគុណចំពោះយុវជនគ្រប់គ្នានិងបណ្តាញគ្រួសារធម៌ដដែលបានរួមចំណែកក្នុងគម្រោងនេះដោយតាមរយៈសេចក្តីជំនុំហានភាពធននិងសេចក្តីសង្ឃឹមរបស់ពួកគេហ្នឹងផ្តល់ការបំផុសគំនិតសម្រាប់ការងារដដែលយើងធ្វើ។ លើសពីនេះ យើងសូមអរគុណចំពោះអង្គការខាងក្រោមសម្រាប់ជំនួន និងការពិនិត្យយមិល និងការកែសម្រួលដល់ព័ត៌មានថ្មីនៅក្នុងសៀវភៅនេះ៖

Columbia Legal Services
Treehouse
Family and Children's Ombuds

Mockingbird Society គឺជាអង្គការតស៊ូមតិដដែលធ្វើការជាមួយយុវជន និងគ្រួសារដើម្បីកែលម្អការថែទាំក្នុងគ្រួសារធម៌ និងបញ្ឈប់ការអត់ទំនើមករបស់យុវជន។ កម្មវិធីយុវជនរបស់យើងបណ្តុះបណ្តាលយុវជនដដែលផ្តល់ឱកាសទីជម្រកប្រសិនបើ ក្នុងគ្រួសារធម៌ដើម្បីទទួលបានសុខុមាលភាពដ៏ល្អបំផុត។ តាមរយៈការធ្វើកិច្ចការដូចនេះពួកគេផ្តល់សេចក្តីស្រឡាញ់យោបាយ និងគំនិតដដែលគាំទ្រឲ្យកុមាររស់នៅក្នុងផ្ទះដដែលមានសុវត្ថិភាពនិងសុចរិតភាព។ កម្មវិធីគ្រួសាររបស់យើងគាំទ្រសម្រាប់ នៅក្នុងតុលាការប្រើប្រាស់ផ្តល់សេវា និងការថែទាំក្នុងគ្រួសារធម៌។ រួមទាំងអស់គ្នាដំណោះស្រាយរបស់យើងផ្តល់ការកែលម្អ ប្រព័ន្ធជាសង្គមដដែលប្រើប្រាស់ផ្តល់កុមារ យុវជន និងរាល់ពាន់គ្រួសាររាល់ឆ្នាំ នៅក្នុងរដ្ឋវ៉ាស៊ីនតោន និងលើសពីនេះ។

2100 24th Ave S. Ste. 240
Seattle, WA 98144
លេខទូរស័ព្ទ៖ (206) 323-KIDS (5437)
ទូរសារ៖ (206) 323-1003
អ៊ីម៉ែល៖ info@mockingbirdsociety.org



Mockingbird Society គឺជាអង្គការរដ្ឋនៅរដ្ឋវ៉ាស៊ីនតោន 501(c)(3) ។ រាល់ការបរិច្ចាគគឺអាចកាត់ពន្ធបាន តាមច្បាប់ កំណត់។ សូមពិគ្រោះជាមួយទីប្រឹក្សាពន្ធរបស់អ្នកពាក់ព័ន្ធនឹងស្ថានភាពពន្ធជាក់លាក់។

Passion to Action (P2A) គឺជាគណៈកម្មការផ្តល់យោបល់ដឹកនាំដោយយុវជនទូទាំងរដ្ឋសម្រាប់ DCYF។ DCYF យល់អំពី សារសំខាន់នៃការធ្វើជាដៃគូជាមួយយុវជន ដែលយើងធ្វើការជាមួយ។ សមាជិក P2A ផ្តល់ ដល់ DCYF នូវធាតុចូល ព័ត៌មានត្រឡប់ និងអនុសាសន៍ពាក់ព័ន្ធនឹងគោលយោបាយ ការអនុវត្ត និងការបោះពុម្ពផ្សាយរបស់ទីភ្នាក់ងារ។ លើសពីនេះ DCYF ប្រើប្រាស់សមាជិក P2A នៅក្នុងវគ្គបណ្តុះបណ្តាល និងបទបង្ហាញរបស់ទីភ្នាក់ងារជាច្រើន ដើម្បីធានាថា អ្នក កាន់សំណុំរឿង ឪពុកម្តាយធម៌ និងសហគមន៍ទាំងឡាយ រៀនសូត្រអំពីបទពិសោធន៍នៃ ការរស់នៅក្នុងប្រព័ន្ធថែទាំក្នុងគ្រួសារធម៌ ពីអ្នកដែលមានជំនាញ យុវជនក្នុងគ្រួសារធម៌ និង បណ្តាញ។



P2A ផ្តល់ច្រកសម្រាប់យុវជនដែលចង់ដាក់ទ្រង់ទ្រាយផ្សេងទៀត ក្នុងពេលធ្វើការជាមួយមិត្តដែលមានសារតាស្រដៀងគ្នា។ P2A លើកកម្ពស់មតិភាព ភាពជាអ្នកដឹកនាំ វិជ្ជាជីវ័យ និងភាពជាដៃគូដ៏យល់សម្រាប់សមាជិកយើង។

www.dcyf.wa.gov

បើអ្នកចង់បានច្បាប់ចម្លងនៃឯកសារនេះជាទម្រង់ ឬភាសាផ្សេង
សូមទាក់ទងផ្នែកទំនាក់ទំនង DCYF តាមលេខ
(1-800-723-4831 / 360-902-8060, ConstRelations@dcyf.wa.gov) ។